



សហគមន៍ខ្មែរកម្ពុជាក្រោម

THE KHMER KAMPUCHEA KROM COMMUNITY
LA COMMUNAUTE DU KHMER KAMPUCHEA KROM

សេចក្តីអំពាវនាវ

សហគមន៍ខ្មែរកម្ពុជាក្រោម មានកិត្តិយស សូមប្រគេននិងជូនដំណឹងព្រះករុណាគ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ព្រះមេត្តា និងមេត្តាជ្រាបថា **ទិវាកាន់ទុក្ខជាតិខ្មែរ ខួបគម្រប់ ៦៨ឆ្នាំ (០៤.៦.១៩៤៩ - ០៤.៦.២០១៧) ថ្ងៃអាណានិគមបារាំងបារាំងកាន់ឆ្នើរទឹកដីខ្មែរកម្ពុជាក្រោម** ឲ្យយូន ដែលយើងតែងតែប្រារព្ធធ្វើនៅថ្ងៃទី៤ ខែមិថុនា ជារៀងរាល់ឆ្នាំនោះ ឆ្នាំនេះយើងនឹងលើកទៅប្រារព្ធធ្វើនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧វិញ។ ដោយសារថា ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ឆ្នាំនេះ ត្រូវចំលើថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។

ទោះបីយ៉ាងណាក៏ដោយ សហគមន៍ខ្មែរកម្ពុជាក្រោមនៅតែពុះពារធ្វើឲ្យទាល់បានដោយគ្រាន់តែលើកថ្ងៃទី០៤ មិថុនា ទៅថ្ងៃ ២៤ មិថុនា ហើយការលើកថ្ងៃនេះ លើកចំពោះតែឆ្នាំ២០១៧ ប៉ុណ្ណោះ។

ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ជាខួបគម្រប់ ៦៨ឆ្នាំ (០៤.៦.១៩៤៩ - ០៤.៦.២០១៧) នៃថ្ងៃអាណានិគមបារាំងបារាំងបានកាត់ទឹកដីខ្មែរកម្ពុជាក្រោម ឲ្យអាណានិគមវៀតណាមត្រួតត្រាបន្តរហូតសព្វថ្ងៃ។ ក្រោមការត្រួតត្រារបស់អាណានិគមវៀតណាមក្នុងរយៈពេល ៦៨ឆ្នាំកន្លងមកនេះ ព្រះសង្ឃ និងប្រជារាស្ត្រខ្មែរកម្ពុជាក្រោម បានរស់នៅក្រោមនឹមដៃកម្រៃកម្មយ៉ាងមហាវេទនាក្រៃលែង។ មិនតែប៉ុណ្ណោះត្រូវបានអាជ្ញាធរអាណានិគមវៀតណាមចាត់ទុកថា ជាជនជាតិភាគតិចនៅលើទឹកដីកំណើតរបស់ខ្លួន។ កុំថាឡើយសិទ្ធិជាម្ចាស់នៃទឹកដី សូម្បីតែសិទ្ធិជាមូលដ្ឋានរបស់មនុស្ស ដែលមានចែងនៅក្នុងអនុសញ្ញាកតិកាសញ្ញាអន្តរជាតិនានាក៏ត្រូវបានអាជ្ញាធរអាណានិគមវៀតណាមបច្ចុប្បន្នរំលោភបំពានស្ទើរតែទាំងស្រុង។

ដើម្បីសម្តែងនូវកតញ្ញុភាពធម៌ និងការរកិច្ច ចំពោះព្រះវិញ្ញាណក្ខន្ធព្រះវិសេសមណៈ ព្រះវិញ្ញាណក្ខន្ធព្រះវិសេសមហាក្សត្រ វិញ្ញាណក្ខន្ធវិបុរស វីរនារី វីរយុទ្ធជន វីរយុទ្ធនារី ខ្មែរស្នេហាជាតិ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ សាសនា និងមាតុភូមិខ្មែរ ជាពិសេសមាតុភូមិខ្មែរកម្ពុជាក្រោម អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ នឹងរៀបចំធ្វើពិធីបុណ្យរាប់បាត្រ ព្រះសង្ឃចំនួន ១៩៤៩អង្គ និងប្រារព្ធទិវាកាន់ទុក្ខជាតិខ្មែរ ៤ មិថុនា ឧទ្ទិសកុសលប្រគេន ថ្វាយ និងជូន ព្រះវិញ្ញាណក្ខន្ធ និងវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិទាំងអស់នោះ ដូចរៀងរាល់ឆ្នាំ។

ដើម្បីមានលទ្ធភាពរៀបចំពិធីបុណ្យជាប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ ដូចបានជម្រាបជូនខាងលើ អង្គការសមាគមខ្មែរកម្ពុជាក្រោម និងសម្ព័ន្ធយុវជនខ្មែរ ដើម្បីប្រជាធិបតេយ្យ សូមលំខិនកាយគោរពអំពាវនាវដល់ព្រះថេរវនុគ្រោះគ្រប់ព្រះអង្គ បងប្អូនរួមឈាម ព្រះមេត្តា និងមេត្តាជួយឧបត្ថម្ភ ដូចជាចង្ហាន់ព្រះសង្ឃ ទឹកបរិសុទ្ធ ឬជាថវិកា ដើម្បីយើងខ្ញុំមានលទ្ធភាពរៀបចំពិធីបុណ្យឲ្យបានជោគជ័យដូចរៀងរាល់ឆ្នាំតាមការគួរ។

សេចក្តីអំពាវនាវនេះ ទុកជាសេចក្តីគោរពនិមន្ត និងអញ្ជើញ ព្រះថេរវនុគ្រោះគ្រប់ព្រះអង្គ បងប្អូនរួមឈាមខ្មែរទាំងអស់ ព្រះមេត្តា និងមេត្តានិមន្តនិងអញ្ជើញចូលរួមឲ្យបានច្រើនកុះករ ដើម្បីញ៉ាំងកម្មវិធីបុណ្យជាប្រវត្តិសាស្ត្រនេះ ឲ្យមានសភាពឱឡារិកអធិកអធម និងប្រកបដោយជោគជ័យ ព្រមទាំងចាប់យកមគ្គផលកុសលបុណ្យរៀងៗអង្គ និងខ្លួន កុំបីអាក់ខានឡើយ។

យើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមុតមាំទៅលើស្មារតីស្នេហាជាតិដ៏បរិសុទ្ធរបស់ព្រះករុណា ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងបងប្អូនរួមឈាមទាំងអស់ ប្រាកដជានិមន្ត និងអញ្ជើញចូលរួម និងជួយឧបត្ថម្ភដល់កម្មវិធីបុណ្យឲ្យបានប្រព្រឹត្តដោយជោគជ័យជាក់ជាមិនខាន។

កម្មវិធីបុណ្យនឹងប្រព្រឹត្តទៅនៅវត្តពោធិ៍យារាម (ហៅវត្តចាស់) ក្នុងសង្កាត់ជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង ត្រើយខាងកើត រាជធានីភ្នំពេញ ក្រោមព្រះអធិបតីភាពព្រះរាជតំណាង



ជំនួយសំខាន់ៗនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ
រាជាណាចក្រកម្ពុជា នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង ៧:៣០នាទីព្រឹក រហូតដល់
ម៉ោង ១១ថ្ងៃត្រង់ និងមានរាប់បាត្រព្រះសង្ឃ ១.៩៤៩អង្គ ជាបង្សកូលជាកិច្ចបង្ហើយបុណ្យ។
សូមអរព្រះគុណ និងអរគុណ!

កន្លែងទទួល

ទូរស័ព្ទលេខ:

- ០១២ ៩០៨ ៨៨២
- ០១២ ៨៨០ ៣៨៨
- ០៧៧ ៣៧៣ ៧៣៦
- ០១០ ៤១៩ ៩៩៨

រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧
ប្រធានគណៈកម្មការបុណ្យ



ថាច់ សេដ្ឋា

នាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម
អតីតសមាជិកព្រឹទ្ធសភា

នៅទ្វីបអាមេរិកខាងជើង:

- លោក គឹម សកល ៩៧៨.៥៩៦.៥១២៦
- លោក គឹម វុឌ្ឍី ៨៦៤.៤៩៤.១៩៩១
- លោក គឹម សារត ៩៧៨.៣២៨.៤៤៣៥
- លោក ស៊ីន ស៊ីណា ២៦៧.២៤២.៣៦០៨
- លោក វិញ ថន ៩០៩.៤៧១.៣៤៩២

សម្រាប់ព្រះករុណា ព្រះថេរានុត្តរៈ បងប្អូនជំនួយជាតិ និងសប្បុរសជន កង់និងរស់នៅសហរដ្ឋអាមេរិក ប្រទេស
កាណាដា ទ្វីបអឺរ៉ុប ប្រទេសអូស្ត្រាលី ប្រទេសនូវហ្ស័ឡីន ព្រមទាំងបណ្តាប្រទេសនានា សូមមេត្តាផ្ញើសេចក្តី
វត្តទៅលោក ថាច់ វ៉ា តាមអាសយដ្ឋាននៅខាងក្រោម៖

For residents of U.S., Canada, Europe, Australia, New Zealand and other countries, please kindly
make payable personal check, traveler's check or money order and send it to:

RA THACH
P.O. BOX 37502
PHILADELPHIA, PA 19148
U.S.A.

ទីស្នាក់ការ: ផ្ទះលេខ ៧២ ផ្លូវលេខ ៤២៦A ភូមិគោកឃ្លាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

ទូរស័ព្ទលេខ: (៨៥៥) ០១២ ៩០៨ ៨៨២ / ៩៣ ៤៧ ៤៧ ០៦

E-mail: ThachStha16@gmail.com, Website: khmerkromngo.org